



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ធនាគារជាតិនៃកម្ពុជា

លេខ ៥៧.០២.០.៣៥២ ប.ក

ប្រកាស

ស្តីពី

ការបែករំលែកព័ត៌មានឥណទាន

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៩/៦៤២ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្តីពីការតែងតាំងឯកឧត្តម ជា ចាន់តូ ជាអគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជាជាថ្មី មានឋានៈស្មើទេសរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៦ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី វិសោធនកម្មមាត្រា ១៤ និងមាត្រា ៥៧ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១៩៩/១៣ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៥/០៣០ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់
- យោងប្រកាសលេខ ធ៨-៩៨-៣៨៥ ប.ក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ស្តីពី រចនាសម្ព័ន្ធរបស់ធនាគារជាតិនៃកម្ពុជា និងមុខងារ-ភារកិច្ចរបស់បណ្តាអង្គភាពក្រោមឱវាទ
- យោងប្រកាសលេខ ធ១-០១០-១៩៤ ប.ក ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១០ ស្តីពី ការកែសម្រួល ប្រការ ៣ ប្រការ ៤ ប្រការ ៥ ប្រការ ១២ និងប្រការ ១៣ នៃប្រកាសស្តីពី រចនាសម្ព័ន្ធរបស់ធនាគារជាតិនៃកម្ពុជា និងមុខងារ-ភារកិច្ចរបស់បណ្តាអង្គភាពក្រោមឱវាទ
- យោងតាមស្មារតីនៃអង្គប្រជុំថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០

សម្រេច
ជំពូកទី ១
បទប្បញ្ញត្តិទូទៅ

ប្រការ ១.- គោលបំណង

ប្រកាសនេះមានគោលបំណងបង្កើតក្របខ័ណ្ឌនិងកិច្ចសហប្រតិបត្តិការសម្រាប់ការចែករំលែកព័ត៌មានឥណទាន ដើម្បីលើកកម្ពស់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវនិងប្រសិទ្ធភាពខ្ពស់និងការប្រកួតប្រជែងស្មើភាព សំដៅកាត់បន្ថយហានិភ័យឥណទានរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនិងរួមចំណែកក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

ប្រការ ២.- វិសាលភាព

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន អ្នកផ្តល់ទិន្នន័យ អ្នកប្រើប្រាស់ប្រតិស្រុតិ និងគ្រឹះស្ថាន/ក្រុមហ៊ុនផ្សេងទៀត ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។

ប្រការ ៣.- និយមន័យ

- **ការយល់ព្រម** សំដៅដល់ការព្រមព្រៀងជាលាយលក្ខណ៍អក្សរ និង/ឬ ទម្រង់ដទៃផ្សេងទៀតដែលបញ្ជាក់ពីការយល់ព្រម ដើម្បីផ្តល់សិទ្ធិដល់អ្នកផ្តល់ទិន្នន័យក្នុងការបញ្ចូលព័ត៌មានឥណទាននិងព័ត៌មានមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី ទៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាននិងចែករំលែកព័ត៌មានទាំងនេះជាមួយអ្នកប្រើប្រាស់ប្រតិស្រុតិ សម្រាប់គោលបំណងប្រើប្រាស់ដូចមានចែងក្នុងប្រកាសនេះ។
- **កាលបរិច្ឆេទចាប់ផ្តើម** សំដៅដល់ថ្ងៃដែលប្រព័ន្ធចែករំលែកព័ត៌មានឥណទានចាប់ផ្តើមធ្វើសកម្មភាពចែករំលែកព័ត៌មានឥណទានដល់អ្នកផ្តល់ទិន្នន័យ និងអ្នកប្រើប្រាស់ប្រតិស្រុតិរបស់ខ្លួន។
- **ក្រមប្រតិបត្តិ** សំដៅដល់វិធាននិងបទបញ្ជាសម្រាប់គ្រប់គ្រងប្រតិបត្តិការនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទានតាមការព្រមព្រៀងរវាងធនាគារជាតិនៃកម្ពុជា និងអ្នកប្រើប្រាស់ប្រតិស្រុតិ។
- **ក្រុមប្រឹក្សាភិបាល** សំដៅដល់ក្រុមបុគ្គលដែលទទួលបន្ទុកត្រួតពិនិត្យលើគណៈគ្រប់គ្រង និងទទួលខុសត្រូវរួមលើក្រុមហ៊ុនផ្តល់សេវាចែករំលែកព័ត៌មានឥណទាន។
- **ក្រុមប្រឹក្សាផ្តល់យោបល់** សំដៅដល់គណៈកម្មការផ្តល់យោបល់ដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់យោបល់ពាក់ព័ន្ធនឹងដំណើរការប្រព័ន្ធចែករំលែកព័ត៌មានឥណទាន។
- **គ្រឹះស្ថានចំណុះច្បាប់** សំដៅដល់គ្រឹះស្ថាន ដូចមានចែងនៅក្នុងច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
- **គ្រឹះស្ថានមិនចំណុះច្បាប់** សំដៅដល់គ្រឹះស្ថានដែលមិនស្ថិតនៅក្រោមច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

១

- **បហារីក** សំដៅដល់បុគ្គលដែលចេញបញ្ជាឱ្យទូទាត់សងមូលប្បទានបត្រ ឬបិណ្ឌណត្តិ។
- **ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន** សំដៅដល់គ្រឹះស្ថាន បទបញ្ជានិងស្តង់ដារ បច្ចេកវិទ្យា និងទិន្នន័យ ដែលផ្តល់លទ្ធភាពឱ្យមានការផ្លាស់ប្តូរព័ត៌មានឥណទាន។
- **ព័ត៌មានមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី** សំដៅដល់ព័ត៌មានទាក់ទងនឹងការចេញមូលប្បទានបត្រដែលមិនមានសមតុល្យ ឬមានសមតុល្យមិនគ្រប់គ្រាន់នៅក្នុងគណនីសម្រាប់ការទូទាត់។
- **ព័ត៌មានឥណទាន** សំដៅដល់ព័ត៌មានទាក់ទងនឹងកាតព្វកិច្ចខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់អតិថិជនរួមទាំងសារតារាទូទាត់សងប្រាក់ ការធានា ព័ត៌មានដែលអាចប្រើប្រាស់បានជាសាធារណៈ និងទិន្នន័យពាក់ព័ន្ធផ្សេងទៀតដែលអាចប្រើប្រាស់ក្នុងការធ្វើសេចក្តីសម្រេចផ្តល់ឥណទាន។
- **ព័ត៌មានឥណទានវិជ្ជមាន** សំដៅដល់ព័ត៌មានឬទិន្នន័យរបស់អតិថិជន ពាក់ព័ន្ធនឹងពាក្យស្នើសុំឥណទាននិងគុណភាពឥណទាន ដូចជា ទំហំប្រាក់កម្ចី កាលវេលាសង លក្ខខណ្ឌនៃការសងប្រាក់និងវត្ថុបញ្ចាំ ជាដើម។
- **ព័ត៌មានឥណទានអវិជ្ជមាន** សំដៅដល់ព័ត៌មានទាក់ទងនឹងការហួសពេលកំណត់សង ឬការមិនបានសងប្រាក់កម្ចីរយៈពេល ៩០ (កៅសិប) ថ្ងៃ ឬការលុបចោលប្រាក់កម្ចី។
- **វិធានបដិការ** សំដៅដល់សំណុំវិធានដែលកំណត់កម្រិតនៃការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការរវាងអ្នកផ្តល់ទិន្នន័យ។
- **សកម្មភាពចែករំលែកព័ត៌មានឥណទាន** សំដៅដល់សកម្មភាពទាំងឡាយណាដែលស្ថិតនៅក្រោមវិសាលភាពនៃប្រកាសនេះ រួមមានការផ្តល់របាយការណ៍ឥណទាន និងការផ្តល់សេវាពាក់ព័ន្ធផ្សេងៗទៀត។
- **សកម្មភាពមិនអំណោយផល** សំដៅដល់ការបដិសេធឥណទាន ឬការកែប្រែលក្ខខណ្ឌឥណទានដោយផ្អែកលើព័ត៌មាននៅក្នុងរបាយការណ៍ឥណទាន។
- **អតិថិជន** សំដៅដល់នីតិបុគ្គល ឬរូបវន្តបុគ្គលមួយឬច្រើនដែលទិន្នន័យ/ព័ត៌មានរបស់ខ្លួនត្រូវបានឬអាចត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ទោះក្នុងទំនាក់ទំនងជាកិច្ចសន្យាជាមួយនឹងអ្នកឱ្យខ្ចី ឬពាក្យសុំខ្ចីប្រាក់ដែលចុះហត្ថលេខាដោយអតិថិជន ឬក្នុងគោលបំណងស្របច្បាប់ណាមួយផ្សេងទៀត។
- **អ្នកធានា** សំដៅដល់នីតិបុគ្គល ឬរូបវន្តបុគ្គលទាំងឡាយណាដែលធានា ឬប្រើមធ្យោបាយណាមួយដើម្បីធានាការសងបំណុល ឬបំពេញកាតព្វកិច្ចណាមួយដល់ម្ចាស់បំណុល ក្នុងករណីដែលកូនបំណុលមិនបានសងបំណុល ឬបំពេញកាតព្វកិច្ចណាមួយតាមកិច្ចសន្យា។
- **អ្នកប្រើប្រាស់ប្រតិស្រុតិ (Authorized user)** សំដៅដល់បុគ្គលទាំងឡាយណាដែលទទួលបានការអនុញ្ញាតឱ្យមានសិទ្ធិបញ្ចូលនិងទាញយកទិន្នន័យពីជាតាបេស្យូ (Database)។ អ្នកប្រើប្រាស់ប្រតិស្រុតិ រួមមាន និយោជិតដែលចាត់តាំងដោយអ្នកផ្តល់ទិន្នន័យ និយោជិតរបស់អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន មន្ត្រី-បុគ្គលិកដែលបានចាត់តាំងដោយធនាគារជាតិនៃកម្ពុជានិងនីតិបុគ្គលដទៃផ្សេងៗទៀត ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។

១

- អ្នកផ្តល់ទិន្នន័យ សំដៅដល់គ្រឹះស្ថានចំណុះច្បាប់ និងគ្រឹះស្ថាន/ក្រុមហ៊ុនដទៃទៀតដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់ព័ត៌មានចូលក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន។
- អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន សំដៅដល់អង្គភាពដែលធ្វើសកម្មភាពចែករំលែកព័ត៌មានឥណទានហើយទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា។

ជំពូកទី ២

ការបង្កើតប្រព័ន្ធចែករំលែកព័ត៌មានឥណទាន និងការផ្តល់អាជ្ញាបណ្ណ

ប្រការ ៤.- ការបង្កើតប្រព័ន្ធចែករំលែកព័ត៌មានឥណទាន

ប្រព័ន្ធចែករំលែកព័ត៌មានឥណទានដែលនឹងបង្កើតឡើងត្រូវមានប្រសិទ្ធភាព សុវត្ថិភាព និងភាពអាចជឿទុកចិត្តបាន ដើម្បីធានាប្រព្រឹត្តិកម្មស្មើភាពនិងត្រឹមត្រូវ សម្រាប់អ្នកផ្តល់ទិន្នន័យ និងអ្នកចូលរួមក្នុងទីផ្សារឥណទានផ្សេងទៀត។

ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។

ប្រការ ៥.- ការហាមឃាត់

- គ្មានបុគ្គលណាអាចធ្វើសកម្មភាពចែករំលែកព័ត៌មានឥណទាន ឬបង្ហាញដល់សាធារណជន ថាខ្លួនធ្វើសកម្មភាពចែករំលែកព័ត៌មានឥណទានដោយពុំមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាឡើយ។
- គ្មានបុគ្គលណា ត្រូវបានផ្តល់អាជ្ញាបណ្ណឱ្យអនុវត្តសកម្មភាពចែករំលែកព័ត៌មានឥណទានបានឡើយ លើកលែងតែនីតិបុគ្គលដែលត្រូវបានបង្កើតឡើងតាមច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម។
- ប្រការនេះពុំអនុវត្តចំពោះធនាគារជាតិនៃកម្ពុជា ដែលធ្វើប្រតិបត្តិការចែករំលែកព័ត៌មានឥណទានឡើយ។

ប្រការ ៦.- ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ

នីតិបុគ្គលណាដែលមានបំណងចង់ប្រកបអាជីវកម្មលើសកម្មភាពចែករំលែកព័ត៌មានឥណទាន ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា តាមគំរូពាក្យស្នើសុំអាជ្ញាបណ្ណដែលបានកំណត់។

ប្រការ ៧.- ឯកសារសម្រាប់ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ

រាល់ពាក្យស្នើសុំអាជ្ញាបណ្ណត្រូវភ្ជាប់មកជាមួយនូវព័ត៌មាន និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖

- ឯកសារពាក់ព័ន្ធទាំងឡាយណាដែលទាក់ទងនឹងស្ថានភាពស្របច្បាប់របស់ក្រុមហ៊ុន
- របាយការណ៍ទាក់ទងនឹងបទពិសោធន៍ពីមុនរបស់ស្ថាបនិកក្រុមហ៊ុន នៅក្នុងវិស័យធនាគារ និងឥណទាន រួមទាំងបញ្ជីឈ្មោះរបស់ភាគទុនិក ចំនួនប្រាក់ដែលបានដាក់វិនិយោគ និងការវិនិយោគនៅក្រុមហ៊ុនផ្សេងទៀត
- សមាសភាពរបស់ក្រុមប្រឹក្សាភិបាលត្រូវតែមានគុណវុឌ្ឍិគ្រប់គ្រាន់

- ឃ. ក្រុមអ្នកគ្រប់គ្រងត្រូវមានសញ្ញាបត្រសាកលវិទ្យាល័យ និងមានបទពិសោធន៍គ្រប់គ្រាន់ពាក់ព័ន្ធក្នុងទីផ្សារឥណទាន វិស័យធនាគារឬហិរញ្ញវត្ថុ
- ង. រចនាសម្ព័ន្ធអង្គភាព ផែនការអាជីវកម្ម ៣ (បី) ឆ្នាំសម្រាប់ប្រតិបត្តិការរបស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ប្រព័ន្ធព័ត៌មានវិទ្យា នីតិវិធីផ្ទៃក្នុង និងសៀវភៅណែនាំប្រតិបត្តិការ
- ច. ការសិក្សាពីភាពអាចធ្វើបានតាមផែនការអាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់អាជីវកម្មឬកិច្ចព្រមព្រៀងពាក់ព័ន្ធនានាជាមួយអ្នកផ្តល់ទិន្នន័យផ្សេងទៀត
- ឆ. រចនាសម្ព័ន្ធកម្មសិទ្ធិ និងអភិបាលកិច្ច រួមទាំងសមាសភាពនៃក្រុមប្រឹក្សាភិបាល និងលក្ខណៈវិនិច្ឆ័យ
- ជ. ផែនការនិរន្តរភាព
- ឈ. សំណើគោលនយោបាយកំណត់ថ្លៃ
- ញ. ក្រមប្រតិបត្តិនិងវិធានពាក់ព័ន្ធផ្សេងទៀតសម្រាប់ដំណើរការប្រព័ន្ធ និង
- ដ. សេចក្តីប្រកាសរបស់ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តតាមក្រមប្រតិបត្តិនេះ។

ធនាគារជាតិនៃកម្ពុជាអាចតម្រូវឱ្យផ្តល់ឯកសារចាំបាច់ផ្សេងទៀតសម្រាប់ការវាយតម្លៃលើពាក្យស្នើសុំនេះ។

ប្រការ ៨.- នីតិវិធីសម្រាប់ការដាក់ពាក្យស្នើសុំ

អ្នកដាក់ពាក្យស្នើសុំទាំងអស់ត្រូវដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ រួមជាមួយឯកសារពាក់ព័ន្ធដទៃទៀតមកធនាគារជាតិនៃកម្ពុជា។

នៅក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យស្នើសុំគ្រប់គ្រាន់រួមទាំងឯកសារពាក់ព័ន្ធនឹងការបង់សោហ៊ុយសិក្សាសំណុំលិខិត ធនាគារជាតិនៃកម្ពុជានឹងជូនដំណឹងដល់អ្នកដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរដោយបញ្ជាក់ពីការឯកភាព ឬការបដិសេធលើពាក្យស្នើសុំនោះ។

ជំពូកទី ៣
គោលការណ៍នៃការប្រើប្រាស់ព័ត៌មាន

ប្រការ ៩.- ទិសដៅនៃសេវាចែករំលែកព័ត៌មាន

- ការផ្តល់សេវាចែករំលែកព័ត៌មានឥណទានមានទិសដៅ ដូចខាងក្រោម៖
- ក. វាយតម្លៃអំពីលទ្ធភាពសងនិងការជំពាក់បំណុលរបស់អតិថិជន ឬអ្នកធានា នៅពេលដាក់ពាក្យស្នើសុំខ្ចីឥណទាន
- ខ. គាំទ្រធនាគារជាតិនៃកម្ពុជា ដែលមានតួនាទីត្រួតពិនិត្យ ដើម្បីតាមដានលំហូរឥណទានក្នុងប្រព័ន្ធហិរញ្ញវត្ថុ វិភាគទិន្នន័យសម្រាប់ធ្វើរបាយការណ៍អំពីស្ថិរភាពហិរញ្ញវត្ថុ និងត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
- គ. វាយតម្លៃហានិភ័យឥណទាន និង/ឬ ពិនិត្យឥណទានឡើងវិញ

៥

ឃ. វាយតម្លៃហានិភ័យនៃប្រតិបត្តិការដែលមានការខកខានទូទាត់សងប្រាក់ ឬតាមរយៈការចេញ
មូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី

ង. ផ្តល់សិទ្ធិឱ្យអតិថិជន ឬអ្នកធានា មានលទ្ធភាពផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មានរបស់ខ្លួនផ្ទាល់
ដែលមានក្នុងរបាយការណ៍ឥណទាន

ច. វាយតម្លៃ ឬធ្វើសវនកម្មអំពីប្រសិទ្ធភាពនិងភាពអាចទុកចិត្តបាននៃប្រព័ន្ធចែករំលែកព័ត៌មាន
ឥណទាននិងការប្រតិបត្តិតាមបទប្បញ្ញត្តិជាធរមាន

ឆ. ជួយគាំទ្រការស្គាល់អតិថិជនឱ្យកាន់តែច្បាស់ រួមទាំងកំណត់អត្តសញ្ញាណបុគ្គលដែលអាច
ពាក់ព័ន្ធនឹងសកម្មភាព ក្លែងបន្លំអត្តសញ្ញាណ ចោរកម្ម និងការសម្អាតប្រាក់និងហិរញ្ញប្បទាន
ភេរវកម្ម និង

ជ. ជួយសម្រួលឱ្យអតិថិជនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុទាំងនៅក្នុងនិងក្រៅប្រទេស។

ព័ត៌មានដែលមាននៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាននេះ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់
ក្រៅពីទិសដៅដូចមានចែងក្នុងប្រការនេះឡើយ លើកលែងតែទទួលបានការយល់ព្រមជាក់លាក់ជាមុនពី
អតិថិជន។

ប្រការ ១០.- កាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធក្នុងការធានាគុណភាពទិន្នន័យ

អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន និងអ្នកផ្តល់ទិន្នន័យ ត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព
ដើម្បីឱ្យប្រាកដថា ព័ត៌មានអតិថិជនដែលបានប្រមូល ប្រើប្រាស់ និងបើកចំហ គឺជាព័ត៌មានដែលត្រឹមត្រូវ
ពេញលេញនិងដែលបានធ្វើបច្ចុប្បន្នកម្ម។ ទិន្នន័យនឹងត្រូវប្រមូលដោយប្រើប្រាស់មធ្យោបាយត្រឹមត្រូវនិង
ស្របច្បាប់ ហើយត្រូវបញ្ចូលតែព័ត៌មានចាំបាច់ ដូចជា អត្តសញ្ញាណដែលមានសុពលភាព សាវតារសង
ឥណទានរបស់អតិថិជន និងមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី។ អ្នកផ្តល់សេវាប្រព័ន្ធចែក
រំលែកព័ត៌មានឥណទាន និងអ្នកផ្តល់ទិន្នន័យមានកាតព្វកិច្ច ដូចខាងក្រោម៖

ក. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន៖

១. ត្រូវបង្កើតនីតិវិធីសមស្រប ដើម្បីធានាឱ្យបាននូវភាពពេញលេញ និងភាពត្រឹមត្រូវនៃព័ត៌មាន
២. ត្រូវធានាថាទិន្នន័យនឹងត្រូវបានធ្វើបច្ចុប្បន្នកម្មជាប្រចាំ ស្របតាមក្រមប្រតិបត្តិ
៣. ត្រូវបង្កើតយន្តការសមស្របសម្រាប់កែតម្រូវ និងលុបទិន្នន័យដើម្បីធានាថា រាល់អ្នកប្រើប្រាស់
ទាំងអស់ ដែលបានចូលយកទិន្នន័យមិនត្រឹមត្រូវក្នុងរយៈពេល ៣ (បី) ខែ កន្លងមក ត្រូវ
បានជូនដំណឹងគ្រប់គ្រាន់អំពីកំហុសនិងកែតម្រូវទិន្នន័យ ដោយស្របទៅតាមពេលកំណត់
ជាក់លាក់ដូចមានចែងនៅក្នុងក្រមប្រតិបត្តិ និងត្រូវបង្កើតយន្តការសមស្របដើម្បីធានាថា
អ្នកប្រើប្រាស់ទាំងអស់ ដែលមានសិទ្ធិប្រើប្រាស់ទិន្នន័យ ក្នុងរយៈពេល ៣ (បី) ខែចុងក្រោយ
នេះ បានដឹងពីកំហុសនិងទទួលបានព័ត៌មានត្រឹមត្រូវវិញ ហើយច្បាប់ចម្លងនៃទិន្នន័យនោះ
ក៏នឹងត្រូវផ្ញើទៅឱ្យអតិថិជនផងដែរ
៤. ត្រូវទទួលខុសត្រូវចំពោះអ្នកផ្តល់ទិន្នន័យ អ្នកប្រើប្រាស់ប្រតិបត្តិ និងអតិថិជន នូវកំហុស
ទិន្នន័យនានា ដែលបានកើតឡើងក្នុងពេលដំណើរការ ឬចែកចាយទិន្នន័យឥណទាន។

ដែលបណ្តាលមកពីការធ្វេសប្រហែស ឬការប្រព្រឹត្តដោយមិនយកចិត្តទុកដាក់។ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ត្រូវ៖

- កែតម្រូវទិន្នន័យភ្លាមៗ និងត្រូវបង្កើតយន្តការសមស្របដើម្បីធានាថា អ្នកប្រើប្រាស់ទាំងអស់ដែលបានប្រើប្រាស់ទិន្នន័យក្នុងរយៈពេល ៣ (បី) ខែចុងក្រោយបានដឹងពីកំហុសនេះនិងទទួលបានព័ត៌មានត្រឹមត្រូវវិញបន្ទាប់ពីបានធ្វើបច្ចុប្បន្នកម្ម
- ទទួលរបាយការណ៍ដែលបានធ្វើបច្ចុប្បន្នកម្មនោះ ហើយត្រូវប្រគល់ទៅឱ្យអតិថិជន
- ទទួលខុសត្រូវចំពោះការប្តឹងទាមទាររបស់អតិថិជនពីកំហុស ដែលអាចបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កិត្តិសព្ទហិរញ្ញវត្ថុរបស់អតិថិជន ដែលជាហេតុបណ្តាលមកពីការធ្វេសប្រហែស ឬការប្រព្រឹត្តដោយមិនយកចិត្តទុកដាក់
- ប្រឹងប្រែងតាមដែលអាចធ្វើបាន ដើម្បីកាត់បន្ថយការខូចខាតនានាដែលទទួលរងដោយអតិថិជនដោយសារតែទិន្នន័យមិនត្រឹមត្រូវនេះ។

៥. ត្រូវទទួលខុសត្រូវចំពោះអ្នកផ្តល់ទិន្នន័យ អ្នកប្រើប្រាស់ប្រតិស្រុតិ ធនាគារជាតិនៃកម្ពុជា ឬតតិយជនណាមួយ សម្រាប់រាល់ការទាមទារពាក់ព័ន្ធនឹងការពន្យារពេល ការរំខាន ឬការខកខានមិនបានផ្តល់ព័ត៌មានឥណទាន ឬរបាយការណ៍ស្ថិតិ លើកលែងតែហេតុការណ៍ទាំងនោះបណ្តាលមកពីការបង្គាប់បញ្ជារបស់រាជរដ្ឋាភិបាល ការធ្វើវិទ្យុឡូនា កុបកម្ម ការបំផ្លាញទ្រព្យសម្បត្តិជាសាធារណៈ ការបដិសេធសេវាពីអ្នកផ្តល់សេវាអ៊ីនធឺណិត ឬរាល់មូលហេតុដទៃទៀត ដែលហួសពីសមត្ថកិច្ចរបស់អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន
៦. មិនត្រូវផ្ទេរ លក់ ឬជួលរាល់ព័ត៌មានឥណទានដែលត្រូវបានបញ្ចូលក្នុងប្រព័ន្ធដោយអ្នកផ្តល់ទិន្នន័យ ឬអ្នកប្រើប្រាស់ប្រតិស្រុតិ លើកលែងការអនុញ្ញាតទាំងឡាយដែលស្ថិតក្រោមប្រកាសនេះ និង
៧. អាចចែករំលែកព័ត៌មានឥណទានឆ្លងប្រទេសក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ព័ត៌មានឥណទាន ដោយត្រូវមានការអនុញ្ញាតជាមុនពីធនាគារជាតិនៃកម្ពុជា និងត្រូវយកចិត្តទុកដាក់ជាពិសេសលើ៖
 - ការការពារសិទ្ធិឯកជនរបស់អតិថិជន
 - ការបញ្ជាក់អំពីដំណោះស្រាយលើវិវាទ និងការកែប្រែទិន្នន័យ
 - ការរក្សាសុវត្ថិភាពទិន្នន័យ និង
 - ការទទួលបានការយល់ព្រមជាមុនពីអតិថិជន។
- ខ. អ្នកផ្តល់ទិន្នន័យត្រូវទទួលខុសត្រូវចំពោះ៖
 ១. ព័ត៌មានមិនត្រឹមត្រូវណាដែលខ្លួនបានផ្តល់ឱ្យអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន
 ២. ការប្តឹងទាមទាររបស់អតិថិជនអំពីកំហុសនានា ដែលអាចបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កិត្តិសព្ទហិរញ្ញវត្ថុរបស់អតិថិជន ដែលជាហេតុបណ្តាលមកពីការធ្វេសប្រហែសធ្ងន់ធ្ងរ

ឬ ការប្រព្រឹត្តដោយមិនយកចិត្តទុកដាក់ ស្របតាមការសម្រេចដែលធ្វើឡើងក្រោមយន្តការ
ដោះស្រាយវិវាទ ដូចមានចែងក្នុងប្រការ ២៨ នៃប្រកាសនេះ និង

៣. ការខិតខំកាត់បន្ថយការខូចខាតរបស់អតិថិជនដែលបណ្តាលមកពីទិន្នន័យមិនត្រឹមត្រូវ
តាមរយៈការបង្កើតឱ្យមាននូវគោលនយោបាយ និងតម្រូវការនីតិវិធីចាំបាច់នានា។

ព័ត៌មានឥណទាននិងសេវាដទៃទៀតដែលផ្តល់ដោយអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន
ត្រូវចាត់ទុកជាឧបករណ៍មួយសម្រាប់ដំណើរការនៃការសម្រេចលើហានិភ័យឥណទាន ប៉ុន្តែការសម្រេច
ក្នុងការផ្តល់ឥណទានមិនត្រូវធ្វើឡើងដោយគ្រាន់តែផ្អែកទៅលើមូលដ្ឋានព័ត៌មានឥណទាន ដែលបាន
ទទួលពីអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានមួយប៉ុណ្ណោះទេ។ អ្នកផ្តល់ទិន្នន័យនីមួយៗត្រូវ
មានវិធានក្នុងការសម្រេចផ្តល់ឥណទានរបស់ខ្លួន។

ប្រការ ១១.- សុវត្ថិភាពទិន្នន័យ

អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាននិងអ្នកផ្តល់ទិន្នន័យ ត្រូវធានាសុវត្ថិភាពនិងភាព
ត្រឹមត្រូវនៃជាតាបេស្យូ (Database) ឱ្យបានគ្រប់ពេលវេលា។ ដើម្បីបង្ការការប្រើប្រាស់មិនត្រឹមត្រូវ ឬ
ការចូលយកព័ត៌មានទិន្នន័យប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការបាត់បង់ ឬការខូចខាតទិន្នន័យ រាល់
ដំណើរការចាំបាច់នានាត្រូវមានវិធានការ ដូចខាងក្រោម៖

- ក. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវមានប្រព័ន្ធ កិច្ចដំណើរការ និងនីតិវិធីក្នុងការ
ទាញយកទិន្នន័យមកវិញ និងត្រូវមានផែនការស្តារគ្រោះមហន្តរាយ ដើម្បីទប់ស្កាត់ការបាត់បង់
ឬការខូចខាតទិន្នន័យដូចជា៖
 - ១. ត្រូវអនុញ្ញាតឱ្យចូលទៅក្នុងជាតាបេស្យូ (Database) ចំពោះតែអ្នកប្រើប្រាស់ប្រតិបត្តិប៉ុណ្ណោះ
 - ២. ត្រូវមានយន្តការសមស្របដើម្បីធានាថា ទិន្នន័យត្រូវបានឱ្យប្រើប្រាស់សម្រាប់តែទិសដៅ
ដែលបានអនុញ្ញាតប៉ុណ្ណោះ ឬសម្រាប់ទិសដៅស្របច្បាប់ផ្សេងទៀត ដោយមានការយល់ព្រម
ពីអតិថិជន ស្របតាមប្រការ ៩ នៃប្រកាសនេះ។
- ខ. អ្នកផ្តល់ទិន្នន័យត្រូវធានាឱ្យមានជាស្រេចនូវនីតិវិធី គោលនយោបាយ និងវិធានការសុវត្ថិភាព
គ្រប់គ្រាន់។ គោលនយោបាយ និងវិធានការសុវត្ថិភាពសម្រាប់ប្រតិបត្តិការប្រព័ន្ធចែករំលែក
ព័ត៌មានត្រូវតែអនុម័តដោយក្រុមប្រឹក្សាភិបាលនៃអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មាន
ឥណទាន។ វិធានការដែលបានអនុម័តត្រូវឆ្លុះបញ្ចាំងពីលក្ខណៈបច្ចេកទេស រចនាសម្ព័ន្ធ
ចាត់តាំង និងបច្ចេកវិទ្យា។
- គ. ក្នុងករណីមានការបាត់បង់ ឬបែកធ្លាយទិន្នន័យ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន
ឬអ្នកផ្តល់ទិន្នន័យ មានកាតព្វកិច្ចចាំបាច់ក្នុងការចាត់វិធានការទប់ស្កាត់ជាបន្ទាន់ និងត្រូវជូន
ដំណឹងភ្លាមៗមកធនាគារជាតិនៃកម្ពុជា។

2

ប្រការ ១២.- រយៈពេលរក្សាទុកនិងបង្ហាញទិន្នន័យ

- ក. ព័ត៌មានប្រមូលដោយប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ត្រូវបានរក្សាទុកនិងបែងចែកក្នុងចំណោមអ្នកផ្តល់ទិន្នន័យសម្រាប់រយៈពេល ១០ (ដប់) ឆ្នាំ គិតពីថ្ងៃឥណទានត្រូវបានទូទាត់សងគ្រប់ចំនួនក្នុងករណីព័ត៌មានវិជ្ជមាន។
- ខ. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវបង្ហាញទិន្នន័យ ដូចខាងក្រោម៖
 - ១. ព័ត៌មានឥណទានវិជ្ជមានត្រូវបង្ហាញក្នុងរយៈពេល ១០ (ដប់) ឆ្នាំ គិតពីថ្ងៃឥណទាន
 - ២. ព័ត៌មានឥណទានអវិជ្ជមានត្រូវបង្ហាញក្នុងរយៈពេល ៣ (បី) ឆ្នាំគិតពីថ្ងៃឥណទាន
 - ៣. ព័ត៌មានមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនីត្រូវបង្ហាញក្នុងរយៈពេល ២ (ពីរ) ឆ្នាំ គិតពីថ្ងៃដែលមូលប្បទានបត្រនោះត្រូវបានប្រគល់ត្រឡប់ទៅគ្រឹះស្ថានវិញ
 - ៤. ទិន្នន័យអំពីការក្ស័យធននិងការជម្រះបញ្ជីរបស់អង្គភាពតាមផ្លូវច្បាប់ត្រូវបង្ហាញក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ ដោយគិតពីកាលបរិច្ឆេទនៃសេចក្តីប្រកាសអំពីការក្ស័យធន ឬការជម្រះបញ្ជី។
- គ. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវរក្សាទុកទិន្នន័យទាំងអស់ជាកាលប្បវត្តិយ៉ាងតិច ១៥ (ដប់ប្រាំ) ឆ្នាំ។

ប្រការ ១៣.- សិទ្ធិអតិថិជន

- អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន និងភាគីពាក់ព័ន្ធ ត្រូវធានាថា៖
- ក. សិទ្ធិរបស់អតិថិជន អ្នកធានា និងបហាវិកចេញមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី ត្រូវបានគោរពចំពោះការប្រើប្រាស់ ការចែករំលែក ការបាត់បង់ និងការបែកធ្លាយទិន្នន័យ។ ក្នុងករណីមានការបាត់បង់ ឬបែកធ្លាយទិន្នន័យ អតិថិជន អ្នកធានា និងបហាវិកចេញមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនីមានសិទ្ធិទទួលបានព័ត៌មានទាំងនោះ។
 - ខ. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ត្រូវបង្កើតឱ្យមានផ្នែកមួយដែលមាននីតិវិធីនិងវិធានច្បាស់លាស់ដើម្បីដោះស្រាយការតវ៉ា និងសំណើរបស់បុគ្គលដែលពាក់ព័ន្ធនឹងទិន្នន័យរបស់ខ្លួន។
 - គ. ទិន្នន័យពាក់ព័ន្ធនឹងនិន្នាការនយោបាយ ជំនឿសាសនា ពណ៌សម្បុរ ពូជសាសន៍ និងព័ត៌មានឯកជនរបស់បុគ្គល មិនត្រូវបានប្រមូល ឬរក្សាទុកនៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទានឡើយ។
 - ឃ. ទិន្នន័យត្រូវបានប្រមូលសម្រាប់ប្រើប្រាស់ក្នុងគោលបំណងដូចមានចែងក្នុងប្រការ ៩ នៃប្រកាសនេះ។ ទិន្នន័យដែលបានប្រមូល ឬប្រើប្រាស់ក្នុងគោលបំណងផ្សេងក្រៅពីមានចែងក្នុងប្រការ ៩ នេះ ត្រូវមានការយល់ព្រមច្បាស់លាស់ពីអតិថិជន អ្នកធានា និងបហាវិកចេញមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី។

ជំពូកទី ៤
អ្នកផ្តល់ទិន្នន័យ

ប្រការ ១៤.- គ្រឹះស្ថានចំណុះច្បាប់

- ក. គ្រឹះស្ថានចំណុះច្បាប់ត្រូវចូលរួមផ្តល់រាល់ព័ត៌មានឥណទានទាំងវិជ្ជមាននិងអវិជ្ជមាន ព្រមទាំងមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី ទៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទានយ៉ាងតិច ១ (មួយ) ដង ក្នុង ១ (មួយ) ខែ។
- ខ. ការយល់ព្រមរបស់អតិថិជន អ្នកធានា និងបហារីកចេញមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី គឺជាការចាំបាច់សម្រាប់ការផ្តល់និងប្រើប្រាស់ទិន្នន័យ ហើយការយល់ព្រមនោះនៅតែមានសុពលភាពសម្រាប់ការបន្តឥណទាន ឬការពិនិត្យឥណទានឡើងវិញ ឬការស្នើសុំឥណទានបន្ថែម រហូតដល់ការបញ្ចប់នៃឥណទាននោះ។ ធនាគារជាតិនៃកម្ពុជានឹងបង្កើតទម្រង់ស្តង់ដារយល់ព្រមជាគំរូ ដើម្បីឱ្យគ្រឹះស្ថានចំណុះច្បាប់ទាំងអស់ប្រើប្រាស់។ គ្រឹះស្ថានចំណុះច្បាប់អាចប្រើប្រាស់ស្តង់ដារផ្សេងៗទៀតបាន ឱ្យតែអត្ថន័យនិងអត្ថបទមានភាពច្បាស់លាស់ហើយមានសង្គតិភាពទៅនឹងទម្រង់ស្តង់ដាររបស់ធនាគារជាតិនៃកម្ពុជា។
- គ. អ្នកផ្តល់ទិន្នន័យដែលទើបទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាត្រូវរៀបចំ នីតិវិធីដំណើរការ និងប្រព័ន្ធរបស់ខ្លួនឱ្យស្របតាមលក្ខខណ្ឌដូចមានចែងនៅក្នុងប្រកាសនេះ ក្នុងរយៈពេលយ៉ាងយូរ ៣ (បី) ខែ គិតចាប់ពីថ្ងៃទទួលបានការអនុញ្ញាត។
- ឃ. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវផ្តល់សេវាស្មើភាពចំពោះអ្នកចូលរួមទាំងអស់ដោយគ្មានការរើសអើងចំពោះអ្នកផ្តល់ទិន្នន័យឡើយ។

ប្រការ ១៥.- អ្នកប្រើប្រាស់និងអ្នកផ្តល់ទិន្នន័យផ្សេងទៀត

- ក. គ្រឹះស្ថានក្រៅពីគ្រឹះស្ថានចំណុះច្បាប់ អាចចូលរួមផ្តល់និងចូលប្រើប្រាស់ទិន្នន័យនៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន នៅពេលដែលទទួលបានការអនុញ្ញាតជាមុនពីធនាគារជាតិនៃកម្ពុជានិងមានការយល់ព្រមជាមុនពីអតិថិជន។
- ខ. អ្នកប្រើប្រាស់ប្រតិស្រុតិ និងអ្នកផ្តល់ទិន្នន័យទាំងអស់ ទោះបីស្ថិត ឬមិនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ត្រូវស្ថិតនៅក្រោមវិធាន កាតព្វកិច្ច និងទណ្ឌកម្ម ដូចមានចែងនៅក្នុងប្រកាសនេះ។
- គ. យោងតាមវិធានបដិការ គ្រឹះស្ថានដែលមិនបានរាយការណ៍រាល់ព័ត៌មានដែលតម្រូវ មិនត្រូវបានអនុញ្ញាតឱ្យទទួលព័ត៌មានទាំងឡាយណាដែលបានបញ្ចូលក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទានដោយអ្នកផ្តល់ទិន្នន័យផ្សេងទៀតឡើយ។
- ឃ. ធនាគារជាតិនៃកម្ពុជាអាចតម្រូវឱ្យមានការចូលរួមរបស់អ្នកផ្តល់ទិន្នន័យថ្មី នៅពេលដែលធនាគារជាតិនៃកម្ពុជាយល់ឃើញថាសកម្មភាពរបស់គេមានភាពចាំបាច់នៅក្នុងទីផ្សារឥណទានកម្ពុជា។

ជំពូកទី ៥
ការគ្រប់គ្រងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន

ប្រការ ១៦.- អភិបាលកិច្ចសាជីវកម្ម

- ក. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាល ដែលមានសមាជិកយ៉ាងតិចចំនួន ៧ (ប្រាំពីរ) រូប ដែលក្នុងនោះសមាជិក ១ (មួយ) រូប ជាតំណាងមកពីធនាគារជាតិនៃកម្ពុជា និង ១ (មួយ) រូបទៀត ជាអភិបាលឯករាជ្យ។
- ខ. សមាជិកក្រុមប្រឹក្សាភិបាលត្រូវមានគុណវុឌ្ឍិគ្រប់គ្រាន់អំពីប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ។ គ្មានជនណាម្នាក់ ត្រូវតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានឡើយ ប្រសិនបើជននោះត្រូវបានផ្ដន្ទាទោសពី៖
 - ១. បទឧក្រិដ្ឋណាមួយ
 - ២. បទលួច បទក្លែងបន្លំ ឬបទរំលោភលើសេចក្តីទុកចិត្ត
 - ៣. បទគែបំបាត់
 - ៤. ព្រឹទ្ធិកម្ម
 - ៥. ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម
 - ៦. ការចេញមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី
 - ៧. ការក្លែងបន្លំផ្ទាល់ខ្លួន ការដាក់ទ្រព្យសម្បត្តិក្រោមអភិបាលបណ្តោះអាសន្ន ឬការជម្រះបញ្ជីទ្រព្យសម្បត្តិ។
- គ. នាយកប្រតិបត្តិត្រូវតែងតាំងដោយក្រុមប្រឹក្សាភិបាល។ គ្មានជនណាម្នាក់ត្រូវបានតែងតាំងជានាយកប្រតិបត្តិទេ ប្រសិនបើជននោះជា៖
 - ១. ជនដែលទទួលទោសពីបទឧក្រិដ្ឋណាមួយ
 - ២. អនីតិជន ឬអសមត្ថជនតាមផ្លូវច្បាប់
 - ៣. ជនដែលទទួលទោសពីបទលួច ឬក្លែងបន្លំដែលបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ
 - ៤. ជនដែលត្រូវបានបណ្តេញចេញពីមុខតំណែង ដោយសារតែបានយកមុខតំណែងទៅប្រើប្រាស់ក្នុងគោលបំណងមិនត្រឹមត្រូវ ឬបានប្រព្រឹត្តអំពើពុករលួយក្នុងអំឡុងពេល ១០ (ដប់) ឆ្នាំចុងក្រោយនេះ
 - ៥. ជនដែលត្រូវបានផ្ដន្ទាទោសពីបទរំលោភលើសេចក្តីទុកចិត្ត និង
 - ៦. នាយកប្រតិបត្តិ ឬសមាជិកក្រុមប្រឹក្សាភិបាលរបស់អ្នកប្រើប្រាស់ប្រតិស្រុតិ និងអ្នកផ្តល់ទិន្នន័យ។
- ឃ. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ត្រូវបង្កើតផ្នែកមួយដើម្បីអនុវត្តការគោរពសិទ្ធិអតិថិជន ប្រតិបត្តិការរបស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន និងវិធានការសុវត្ថិភាព។
- ង. ក្រុមប្រឹក្សាភិបាលត្រូវធានាថា ប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវបានគ្រប់គ្រងដោយប្រុងប្រយ័ត្ននិងអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

ជំពូកទី ៦
ដំណើរការនៃប្រព័ន្ធ

ប្រការ ១៧.- ប្រភពទិន្នន័យ

- ក. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវប្រមូល បញ្ចូល និងចែករំលែកព័ត៌មានឥណទាន ព័ត៌មានមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី និងទិន្នន័យពាក់ព័ន្ធនឹងអតិថិជនពីប្រភពដូចខាងក្រោម៖
 - ១. គ្រឹះស្ថានចំណុះច្បាប់ អ្នកប្រើប្រាស់ប្រតិបត្តិ និងអ្នកផ្តល់ទិន្នន័យផ្សេងទៀតដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា
 - ២. ព័ត៌មានពីប្រភពផ្សេងទៀតដែលមានជាសាធារណៈតាមមធ្យោបាយស្របច្បាប់។
- ខ. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានអាចមានលទ្ធភាពបញ្ចូលនិងប្រើប្រាស់ព័ត៌មានដែលអាចរកបានជាសាធារណៈពីប្រភពផ្សេងទៀត ដូចខាងក្រោម៖
 - ១. ស្ថាប័ន ឬអង្គភាពទទួលបន្ទុកលើការចុះបញ្ជីពាណិជ្ជកម្ម ចលនវត្ថុ អចលនវត្ថុ និងសិទ្ធិលើទ្រព្យសម្បត្តិផ្សេងទៀត
 - ២. ស្ថាប័ន ឬអង្គភាពទទួលបន្ទុករក្សាទុកឯកសារសម្គាល់អត្តសញ្ញាណ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន និងព័ត៌មានពន្ធដារ ជាដើម
 - ៣. ទិន្នន័យសេចក្តីសម្រេចរបស់តុលាការនិងដំណើរការក្ស័យធនប្រសិនបើមាន និងអាចប្រមូលបានតាមមធ្យោបាយស្របច្បាប់។
- គ. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន អាចប្រមូលទិន្នន័យពីបណ្តាស្ថាប័ន ឬអង្គភាពផ្សេងៗទៀត ដែលផ្តល់សេវា អគ្គិសនី ផ្គត់ផ្គង់ទឹក ទូរស័ព្ទ អ៊ីនធឺណិត និងសេវាផ្សេងទៀតដែលមានទម្រង់ជាឥណទាន ឱ្យតែមានការអនុញ្ញាតជាមុនពីធនាគារជាតិនៃកម្ពុជា។

ប្រការ ១៨.- ការប្រមូលនិងការចែករំលែក

- ក. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវប្រមូល រៀបចំ និងរក្សាទុកព័ត៌មានឥណទាននិងមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី ដែលទទួលបានពីអ្នកផ្តល់ទិន្នន័យ និងពីប្រភពផ្សេងៗទៀតតាមដែលអាចធ្វើទៅបាន រាប់បញ្ចូលទាំងសេចក្តីណែនាំអំពីប្រតិបត្តិការក្នុងការការពារទិន្នន័យពីការប្រើប្រាស់មិនត្រឹមត្រូវ ការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការបាត់បង់ ឬការខូចខាតនៃប្រព័ន្ធ។ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវមាននីតិវិធីត្រួតពិនិត្យគុណភាពដើម្បីធានាឱ្យបាននូវនិរន្តរភាពសេវាកម្ម។
- ខ. អ្នកផ្តល់ទិន្នន័យត្រូវផ្តល់សំណុំឥណទាននិងព័ត៌មានមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនីទាំងអស់ ដោយអនុលោមតាមទម្រង់និងគំរូដែលកំណត់ដោយអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានដោយមានការព្រមព្រៀងជាមួយក្រុមប្រឹក្សាផ្តល់យោបល់។ ទម្រង់ដំបូងនឹងត្រូវយកតាមទម្រង់ដែលមានក្នុងឧបសម្ព័ន្ធ ១ (ទម្រង់ឯកសារ)។ ទម្រង់ឯកសារនេះចែកចេញជាពីរផ្នែក៖ ផ្នែកទី១ ចែងពីព័ត៌មានស្តីពីអត្តសញ្ញាណរបស់អតិថិជន អ្នកធានា និង

បហារីកចេញមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី និងផ្នែកទី២ ចែងពីទិន្នន័យ នៃប្រតិបត្តិការឥណទាន និងមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី។

គ. អ្នកផ្តល់ទិន្នន័យត្រូវផ្តល់ឯកសារដំបូងក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃ គិតចាប់ពីថ្ងៃដែលបាន ទទួលដំណឹងអំពីកាលបរិច្ឆេទចាប់ផ្តើម។

១. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ត្រូវបញ្ចូលទិន្នន័យពាក់ព័ន្ធស្របតាម ទម្រង់ឯកសារដែលបានទទួលពីអ្នកផ្តល់ទិន្នន័យក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃធ្វើការ បន្ទាប់ពី បានទទួលទិន្នន័យនោះ

២. អ្នកផ្តល់ទិន្នន័យទាំងអស់ ត្រូវផ្តល់ព័ត៌មានឥណទាននិងមូលប្បទានបត្រមិនមានប្រាក់ គ្រប់គ្រាន់ក្នុងគណនី ដែលបានធ្វើបច្ចុប្បន្នកម្មរបស់ខ្លួនជារៀងរាល់ខែ យ៉ាងយូររំលងគ្រឹម ថ្ងៃទី៥ នៃខែបន្ទាប់

៣. សំណុំឯកសារដែលផ្តល់ដោយអ្នកប្រើប្រាស់ប្រតិបត្តិត្រូវផ្តល់ជូនតាមទម្រង់ដែលបង្កើត ដោយក្រុមប្រឹក្សាភិបាល និងឯកភាពដោយក្រុមប្រឹក្សាផ្តល់យោបល់។

ឃ. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវទទួលខុសត្រូវចំពោះជាតាបេស្យូ (Database) របស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន និងត្រូវផ្តល់សេវាព័ត៌មានឥណទានដល់គ្រឹះស្ថាន ចំណុះច្បាប់ អ្នកផ្តល់ទិន្នន័យ និងអ្នកប្រើប្រាស់ផ្សេងទៀត អនុលោមតាមប្រកាសនេះ ក្រម ប្រតិបត្តិ ឬបទប្បញ្ញត្តិជាធរមានរបស់ធនាគារជាតិនៃកម្ពុជា។

ង. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវទទួលខុសត្រូវចំពោះការលេចធ្លាយទិន្នន័យ ដោយសារការខូចខាតនៃប្រព័ន្ធ ឬការប្រើប្រាស់ទិន្នន័យមិនសមស្របពីសំណាក់និយោជិត របស់ខ្លួន។

ច. គ្រឹះស្ថានចំណុះច្បាប់ អ្នកផ្តល់ទិន្នន័យ ឬអ្នកប្រើប្រាស់ផ្សេងទៀត មិនត្រូវលក់ ឬលាតត្រដាង ព័ត៌មានឥណទាននិងមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនីដល់តតិយជនឡើយ។ គ្រឹះស្ថានចំណុះច្បាប់ អ្នកផ្តល់ទិន្នន័យ ឬអ្នកប្រើប្រាស់ផ្សេងទៀត មិនត្រូវប្រើប្រាស់ព័ត៌មាន ដែលទទួលបានពីប្រព័ន្ធចែករំលែកព័ត៌មានឥណទានដើម្បីផ្តល់សេវាកម្មឱ្យតតិយជន ឬធ្វើ យុទ្ធនាការស្វែងរកទីផ្សារក្រៅពីអតិថិជនរបស់ខ្លួនឡើយ។

ឆ. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានអាចកែប្រែលក្ខខណ្ឌសេវាកម្ម ដើម្បីធានា ឬ លើកកម្ពស់គុណភាពសេវាកម្ម។ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវផ្ញើ សេចក្តីជូនដំណឹងដល់អ្នកផ្តល់ទិន្នន័យក្នុងរយៈពេល ៦០ (ហុកសិប) ថ្ងៃ មុនលក្ខខណ្ឌថ្មីចូល ជាធរមាន។

ប្រការ ១៩.- ការចូលប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន

ក. គ្រឹះស្ថានចំណុះច្បាប់ទាំងអស់ត្រូវប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទានដើម្បីវិភាគលើ ឥរិយាបថនៃការសងប្រាក់របស់អតិថិជន និងអ្នកធានា នៅពេលដែលគ្រឹះស្ថានចំណុះច្បាប់

នេះទទួលបានពាក្យសុំខ្ចីប្រាក់ថ្មី ឬពាក្យសុំបន្ត ឬពន្យារឥណទានចាស់ដោយមិនគិតពីទំហំនៃ ឥណទានឡើយ។

១. សិទ្ធិចូលប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវបានផ្តល់ឱ្យអ្នកផ្តល់ទិន្នន័យ ឬអ្នកប្រើប្រាស់ប្រតិបត្តិដែលស្ថិតក្រោមលក្ខខណ្ឌដូចមានចែងនៅក្នុងក្រមប្រតិបត្តិ ឬ លក្ខខណ្ឌផ្សេងទៀតដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
២. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវរៀបចំ ដំណើរការ នីតិវិធី និងវិធាន ដើម្បីកំណត់អ្នកប្រើប្រាស់ប្រតិបត្តិដែលនឹងត្រូវបានអនុញ្ញាត។
- ខ. អ្នកផ្តល់ទិន្នន័យផ្សេងទៀត ដែលមិនស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ត្រូវផ្តល់ព័ត៌មានឥណទាន និងចូលប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដោយឈរ លើមូលដ្ឋានស្ម័គ្រចិត្ត និងអនុលោមតាមវិធានបដិការ និងក្រមប្រតិបត្តិ។
- គ. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវធានាថា សេវាកម្មមានសុវត្ថិភាព ស្ថិរភាព និងអាចប្រើប្រាស់បាន ហើយត្រូវធានាថា ប្រព័ន្ធចែករំលែកព័ត៌មានឥណទានមានសមត្ថភាព ពេញលេញក្នុងការផ្តល់សេវាកម្មដល់អ្នកផ្តល់ទិន្នន័យ និងអ្នកប្រើប្រាស់ប្រតិបត្តិ។
- ឃ. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានមិនទទួលខុសត្រូវចំពោះការចូលប្រើប្រាស់ ដោយគ្មានការអនុញ្ញាត ដោយសារតែអ្នកផ្តល់ទិន្នន័យឬអ្នកប្រើប្រាស់ប្រតិបត្តិបានចែករំលែក ឬបានបើកចំហលេខកូដ ឬពាក្យសម្ងាត់របស់ខ្លួនឱ្យតិចតួចចូលប្រើប្រាស់។
- ង. អ្នកផ្តល់ទិន្នន័យ ឬអ្នកប្រើប្រាស់ប្រតិបត្តិទាំងអស់ត្រូវគោរពតាមនីតិវិធី និងវិធានការពារ សុវត្ថិភាពដែលបានអនុម័ត និងមានចែងនៅក្នុងក្រមប្រតិបត្តិ។

ប្រការ ២០.- សេវាកម្មផ្សេងទៀត

អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ត្រូវស្នើសុំការណែនាំពីក្រុមប្រឹក្សាផ្តល់យោបល់ មុនពេលដាក់ឱ្យប្រើប្រាស់សេវាកម្ម ឬផលិតផលថ្មី។ ក្រុមប្រឹក្សានេះ ត្រូវធ្វើរបាយការណ៍ដែលមានសេចក្តី សន្និដ្ឋានរបស់ខ្លួន ដោយផ្អែកលើភាពត្រឹមត្រូវនៃផលិតផលចំពោះឥណទាយកទាំងអស់ និងផលប៉ះពាល់ ចំពោះអតិថិជន។ ក្រុមប្រឹក្សា ត្រូវប្រគល់របាយការណ៍នេះឱ្យអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មាន ឥណទានក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតពីថ្ងៃស្នើសុំ។

ប្រការ ២១.- គោលនយោបាយកំណត់ថ្លៃ

- ក. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានអាចយក សោហ៊ុយ កម្រៃ ឬពិន័យចំពោះ ការប្រើប្រាស់សេវាកម្មរបស់ខ្លួន ដោយផ្អែកលើគោលនយោបាយមួយប្រកបដោយតម្លាភាព និងសមស្របតាមសេវាកម្មដែលបានផ្តល់។
- ខ. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ត្រូវស្នើសុំការយល់ព្រមពីធនាគារជាតិនៃកម្ពុជា ចំពោះការកែប្រែគោលនយោបាយកំណត់ថ្លៃ មុនពេលដាក់ឱ្យអនុវត្ត។ ធនាគារជាតិនៃកម្ពុជា នឹងពិនិត្យពិចារណាពាក្យស្នើសុំនិងសំណុំលិខិតពាក់ព័ន្ធ ដោយអនុម័តយល់ព្រម ឬបដិសេធ ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃធ្វើការ។

ជំពូកទី ៧
សិទ្ធិអតិថិជន

ប្រការ ២២.- សេចក្តីជូនដំណឹងអំពីសិទ្ធិឯកជន

ក. ផ្អែកលើលក្ខខណ្ឌយល់ព្រមរបស់អតិថិជន អ្នកផ្តល់ទិន្នន័យត្រូវជូនដំណឹងដល់អតិថិជន អ្នកធានា និងបហាវិក នូវរាល់ការបញ្ចូលព័ត៌មានឥណទាននិងព័ត៌មានមូលប្បទានបត្រមិនមានប្រាក់ គ្រប់គ្រាន់ក្នុងគណនីទៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ទាំងនៅពេលដាក់ពាក្យសុំខ្ចី សុំបន្ត ឬសុំពន្យារពេលឥណទាន ឬសុំទិញសៀវភៅមូលប្បទានបត្រ។ លក្ខខណ្ឌនេះត្រូវមាន ព័ត៌មានយ៉ាងតិច ដូចខាងក្រោម៖

១. ឈ្មោះអ្នកផ្តល់ទិន្នន័យ

២. គោលបំណងនៃការប្រមូលព័ត៌មានឥណទាន ឬព័ត៌មានមូលប្បទានបត្រមិនមានប្រាក់ គ្រប់គ្រាន់ក្នុងគណនី

៣. ឈ្មោះ និងអាសយដ្ឋាននៃអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន និង

៤. មធ្យោបាយដើម្បីទទួលបានព័ត៌មានឥណទាន ឬព័ត៌មានមូលប្បទានបត្រមិនមានប្រាក់ គ្រប់គ្រាន់ក្នុងគណនី ប្រសិនបើមានតម្រូវការកែប្រែឬកែសម្រួល។

ខ. គ្រឹះស្ថានចំណុះច្បាប់ និងគ្រឹះស្ថានមិនចំណុះច្បាប់ នៅពេលបានក្លាយជាអ្នកផ្តល់ទិន្នន័យ ត្រូវបញ្ចូលកំណត់សម្គាល់អំពីសិទ្ធិឯកជនក្នុងពាក្យសុំខ្ចីឥណទាន ពាក្យស្នើសុំបើកគណនី មូលប្បទានបត្រ និងពាក្យស្នើសុំប្រើសេវាផ្សេងៗ។

គ. ប្រសិនបើមានសកម្មភាពមិនអំណោយផល ប៉ះពាល់ដល់អតិថិជននិងអ្នកធានា ដោយសារ លទ្ធផលនៃការវិភាគព័ត៌មានពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន អ្នកផ្តល់ទិន្នន័យត្រូវជូន ដំណឹងដល់អតិថិជននិងអ្នកធានាក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃធ្វើការ។

ប្រការ ២៣.- ការផ្អាកការចែករំលែកព័ត៌មាន

ក. អតិថិជន អ្នកធានា ឬបហាវិក អាចស្នើសុំអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ផ្អាកការចែករំលែកព័ត៌មានរបស់ខ្លួន ក្នុងករណីមានការក្លែងបន្លំ ឬលួចប្រើអត្តសញ្ញាណ របស់អតិថិជន អ្នកធានា ឬបហាវិក។

ខ. អតិថិជន អ្នកធានា ឬបហាវិក ត្រូវផ្តល់ភស្តុតាងគ្រប់គ្រាន់សម្រាប់ការស្នើសុំផ្អាកការចែក រំលែកព័ត៌មានដល់អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ក្នុងរយៈពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃស្នើសុំ។

គ. ក្នុងករណីការស្នើសុំផ្អាកការចែករំលែកព័ត៌មានមានលក្ខណៈត្រឹមត្រូវនិងគ្រប់គ្រាន់ អ្នកផ្តល់ សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវជូនដំណឹងដល់អតិថិជន អ្នកធានា ឬបហាវិក អំពី៖

១. ការផ្អាកការចែករំលែកព័ត៌មានរបស់អ្នកស្នើសុំក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពី ថ្ងៃជូនដំណឹង។

២. ប្រសិនបើផុតកំណត់នៃរយៈពេលផ្អាកនេះ អតិថិជន អ្នកធានា ឬបហារីក អាចស្នើសុំពន្យារពេលបន្ថែមទៀតយ៉ាងយូរត្រឹម ៣០ (សាមសិប) ថ្ងៃ។ ការពន្យារពេលនេះអាចធ្វើបានតែ ១ (មួយ) ដងគត់។
៣. ក្នុងករណីមិនមានការស្នើសុំពន្យារពេលមុនថ្ងៃផុតកំណត់ ឬការស្នើសុំពន្យារពេលត្រូវបានបដិសេធ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានអាចដំណើរការចែករំលែកព័ត៌មានឡើងវិញ គិតចាប់ពីថ្ងៃផុតកំណត់នៃការផ្អាកនោះ។
- ឃ. ក្នុងករណីអតិថិជន អ្នកធានា ឬបហារីក មិនមានភស្តុតាង ឬមិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់តាមពេលកំណត់ក្នុងការស្នើសុំការផ្អាកការចែករំលែកព័ត៌មាន អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន អាចដំណើរការការចែករំលែកព័ត៌មានជាធម្មតា។
- ង. ប្រសិនបើអតិថិជនមានបំណងស្នើសុំឥណទានពីគ្រឹះស្ថានចំណុះច្បាប់ នៅពេលដែលព័ត៌មានរបស់ខ្លួនត្រូវបានផ្អាក អតិថិជនអាចធ្វើសំណើជាលាយលក្ខណ៍អក្សរស្នើសុំបាយការណ៍ព័ត៌មានឥណទានពីអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដើម្បីបង្ហាញព័ត៌មាននោះដល់គ្រឹះស្ថានចំណុះច្បាប់។

ប្រការ ២៤.- ការសម្ងាត់វិជ្ជាជីវៈ

- ក. ព័ត៌មានឥណទាននិងព័ត៌មានមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនីជាព័ត៌មានសម្ងាត់ដែលត្រូវបានប្រើប្រាស់សម្រាប់តែទិសដៅដូចបានអនុញ្ញាតក្នុងប្រការ ៩ នៃប្រកាសនេះ។ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន អ្នកផ្តល់ទិន្នន័យ និងអ្នកប្រើប្រាស់ប្រតិស្រុតិ ត្រូវរក្សាការសម្ងាត់នេះឱ្យបានម៉ឺងម៉ាត់ ហើយមិនត្រូវលក់ ឬផ្តល់ព័ត៌មានឥណទាន ឬព័ត៌មានមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនីដល់ភតិយជនណាម្នាក់បានឡើយ។
- ខ. ធនាគារជាតិនៃកម្ពុជា អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន និងអ្នកប្រើប្រាស់ប្រតិស្រុតិ អាចចូលប្រើប្រាស់ព័ត៌មាន សម្រាប់តែការបំពេញតួនាទីរបស់ខ្លួនប៉ុណ្ណោះ។
- គ. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវអនុវត្តរាល់វិធានការចាំបាច់នានា ដើម្បីធានាថា អភិបាល គណៈគ្រប់គ្រង និងនិយោជិតរបស់ខ្លួនរក្សាបានជាប្រចាំនូវការសម្ងាត់នៃព័ត៌មាននិងត្រូវមានវិធានការសមស្របដើម្បីបង្ការការចូលទៅយកព័ត៌មានដោយគ្មានការអនុញ្ញាត ហើយត្រូវរៀបចំនិងអនុវត្តគោលនយោបាយ និងនីតិវិធីរក្សាសុវត្ថិភាពសម្រាប់ការគ្រប់គ្រងការចូលទៅយកព័ត៌មានឥណទាននិងព័ត៌មានមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី។
- ឃ. ធនាគារជាតិនៃកម្ពុជា មានសិទ្ធិចូលយកព័ត៌មានពីប្រព័ន្ធចែករំលែកព័ត៌មានឥណទានដោយពុំមានបង់សោហ៊ុយនិងកម្រៃ ដើម្បីបំពេញមុខងាររបស់ខ្លួនជាអាជ្ញាធរត្រួតពិនិត្យលើគ្រឹះស្ថានចំណុះច្បាប់និងមានសិទ្ធិចូលយកព័ត៌មានដទៃទៀតដែលទាក់ទងទៅនឹងគ្រឹះស្ថានមិនចំណុះច្បាប់ដើម្បីតាមដានស្ថិរភាពជាទូទៅនៃវិស័យហិរញ្ញវត្ថុ។

- ង. ធនាគារជាតិនៃកម្ពុជា មានសិទ្ធិត្រួតពិនិត្យប្រព័ន្ធចែករំលែកព័ត៌មានឥណទានដើម្បីបំពេញមុខងារត្រួតពិនិត្យរបស់ខ្លួនក្នុងការរក្សាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព ភាពត្រឹមត្រូវនិងស្របច្បាប់នៃប្រតិបត្តិការរបស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន។
- ច. អភិបាលនិងនិយោជិតនៃអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន អ្នកប្រើប្រាស់ប្រតិបត្តិ និងនិយោជិតនៃអ្នកផ្តល់ទិន្នន័យ ត្រូវចុះហត្ថលេខាជាមុនលើកិច្ចព្រមព្រៀងស្តីពីការរក្សាការសម្ងាត់ មុនមានសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន។

ប្រការ ២៥.- សិទ្ធិក្នុងការទទួលបានព័ត៌មាន

- ក. អតិថិជនមានសិទ្ធិស្នើសុំរបាយការណ៍ព័ត៌មានរបស់ខ្លួន ១ (មួយ) ច្បាប់ ១ (មួយ) ដង ក្នុង ១ (មួយ) ឆ្នាំ ដោយត្រូវបង្ហាញអត្តសញ្ញាណរបស់ខ្លួនឱ្យបានច្បាស់លាស់។
- ខ. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវផ្តល់របាយការណ៍ជូនអតិថិជន ដោយឥតគិតថ្លៃ ក្នុងរយៈពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលសំណើ។ របាយការណ៍នេះត្រូវមាន ព័ត៌មានរបស់អតិថិជន ឈ្មោះរបស់អ្នកផ្តល់ទិន្នន័យ និងបញ្ជីអ្នកផ្តល់ទិន្នន័យទាំងអស់ក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែចុងក្រោយ។
- គ. អតិថិជនអាចស្នើសុំរបាយការណ៍លើសពី ១ (មួយ) ដង ក្នុង ១ (មួយ) ឆ្នាំ ប៉ុន្តែត្រូវបង់កម្រៃតាមអត្រាកំណត់ដោយអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន។
- ឃ. អតិថិជនមានសិទ្ធិស្នើសុំកែប្រែព័ត៌មាន ដែលមិនត្រឹមត្រូវឬមិនគ្រប់ជ្រុងជ្រោយនៅពេលណាក៏បាន។
- ង. នីតិវិធីលម្អិតអំពីសិទ្ធិអតិថិជនអាចរកបានពីអ្នកផ្តល់ទិន្នន័យនិងអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានទាំងអស់ដោយផ្ទាល់ឬតាមគេហទំព័ររបស់អ្នកទាំងនោះ។

**ជំពូកទី ៨
ការត្រួតពិនិត្យ**

ប្រការ ២៦.- តួនាទីរបស់ធនាគារជាតិនៃកម្ពុជា

- ក. ធនាគារជាតិនៃកម្ពុជា មានតួនាទីរៀបចំបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាពចែករំលែកព័ត៌មានឥណទាន រួមទាំងការទំនាក់ទំនងជាមួយអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានឬអ្នកផ្តល់ទិន្នន័យ និងអ្នកប្រើប្រាស់ប្រតិបត្តិ ពាក់ព័ន្ធនឹងប្រសិទ្ធភាពនិងដំណើរការត្រឹមត្រូវនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាន។
- ខ. ធនាគារជាតិនៃកម្ពុជា មានសិទ្ធិ៖
 - ១. ផ្តល់ ល្អូរ និងដកហូតអាជ្ញាបណ្ណរបស់អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន
 - ២. តាមដានការប្រតិបត្តិតាមវិធាន បទប្បញ្ញត្តិ ក្រមប្រតិបត្តិ លក្ខខណ្ឌ នីតិវិធី និងប្រព័ន្ធប្រតិបត្តិការនានា

៣. ត្រួតពិនិត្យភាពសមស្របនៃយន្តការ ក្នុងការធានានិរន្តរភាពនៃអ្នកផ្តល់សេវាប្រព័ន្ធចែក
រំលែកព័ត៌មានឥណទានរាប់ទាំងលក្ខខណ្ឌនៃការបើកដំណើរការនិងការបញ្ឈប់អាជីវកម្ម
និងលក្ខខណ្ឌផ្សេងៗទៀត
៤. តាមដានការអនុវត្តរាល់សេចក្តីសម្រេចដែលបានអនុម័តដោយក្រុមប្រឹក្សាផ្តល់យោបល់
៥. តម្រូវឱ្យអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានអនុម័តវិធានការចាំបាច់ ដើម្បីឱ្យ
មានការចូលរួមចែករំលែកព័ត៌មានជាកាតព្វកិច្ចពីគ្រឹះស្ថានចំណុះច្បាប់ និងអ្នកប្រើប្រាស់
ប្រតិស្រុតិ និងការចូលរួមដោយស្ម័គ្រចិត្តពីគ្រឹះស្ថានមិនចំណុះច្បាប់ដែលធ្វើប្រតិបត្តិការនៅ
ក្នុងទីផ្សារឥណទាន
៦. ដាក់ពិន័យ និងទណ្ឌកម្មខាងវិន័យ ដូចមានចែងក្នុងជំពូកទី ៩ នៃប្រកាសនេះ ទៅលើភាគី
ទាំងអស់ដែលចូលរួមក្នុងសកម្មភាពប្រព័ន្ធចែករំលែកព័ត៌មានឥណទានដោយមិនកម្រិត
ត្រឹមអ្នកផ្តល់ទិន្នន័យ អ្នកប្រើប្រាស់ប្រតិស្រុតិ និងអតិថិជននោះទេ និង
៧. តម្រូវឱ្យអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានរាយការណ៍តាមគ្រា និងតាម
យថាហេតុ។

ប្រការ ២៧.- ក្រុមប្រឹក្សាផ្តល់យោបល់

- ក. ក្រុមប្រឹក្សាផ្តល់យោបល់ត្រូវមានសមាជិកពី ៥ (ប្រាំ) រូប ដល់ ១១ (ដប់មួយ) រូប។ សមាសភាព
នៃក្រុមប្រឹក្សានេះត្រូវមានសមាជិកតំណាងឱ្យ ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាភិបាលនិង
អគ្គនាយករបស់អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន អ្នកផ្តល់ទិន្នន័យ អ្នកជំនាញ
ឯករាជ្យ និងអាជ្ញាធរដែលពាក់ព័ន្ធដទៃទៀត។
- ខ. ក្រុមប្រឹក្សាផ្តល់យោបល់ត្រូវស្ថិតក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា និងត្រូវកោះប្រជុំ
យ៉ាងតិច ២ (ពីរ) ដង ក្នុង ១ (មួយ) ឆ្នាំ ឬច្រើនជាងនេះ តាមការចាំបាច់។
- គ. ដើម្បីធានាបាននូវប្រសិទ្ធភាព ភាពអាចជឿទុកចិត្តបាន និងសុវត្ថិភាពនៃប្រព័ន្ធ ក្រុមប្រឹក្សាផ្តល់
យោបល់ត្រូវកោះប្រជុំឱ្យបានទៀងទាត់ដើម្បីអនុម័តចំណុចដូចខាងក្រោម៖
 ១. ចក្ខុវិស័យជាយុទ្ធសាស្ត្រនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា
 ២. ទម្រង់និងខ្លឹមសារនៃសំណុំឯកសារព័ត៌មានឥណទាន និងព័ត៌មានមូលប្បទានបត្រមិនមាន
ប្រាក់គ្រប់គ្រាន់ក្នុងគណនី
 ៣. វិធានប្រតិបត្តិការសម្រាប់ការគ្រប់គ្រង សេវាចែករំលែកព័ត៌មានឥណទាននិងព័ត៌មាន
មូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី
 ៤. បច្ចុប្បន្នកម្មរយៈពេលបញ្ចូលនិងបើកចំហទិន្នន័យ ព័ត៌មានឥណទាននិងព័ត៌មានមូលប្បទានបត្រ
មិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី
 ៥. ផលិតផលនិងសេវាទាំងអស់របស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន និងវិធីសាស្ត្របញ្ជូន
ដទៃទៀត រាប់បញ្ចូលទាំងបច្ចេកវិទ្យានិងវិធានការសុវត្ថិភាពផង
 ៦. ការចូលរួមរបស់សមាជិកថ្មី

- ៧. ភាពគ្រប់គ្រាន់នៃបច្ចេកវិទ្យានិងភាពស៊ីសង្វាក់គ្នា (Homogenization) នៃសេវាព័ត៌មានវិទ្យា ក្នុងការផ្តល់ទិន្នន័យ
- ៨. ខ្លឹមសារនៃសៀវភៅណែនាំពីប្រតិបត្តិការ និងបច្ចេកទេសទាក់ទងនឹងសុវត្ថិភាព ប្រតិបត្តិការ សិទ្ធិអតិថិជន ការដោះស្រាយវិវាទ និងរាល់ការកែប្រែខ្លឹមសារនេះ
- ៩. ខ្លឹមសារនៃក្រមប្រតិបត្តិ
- ១០. ភាពសមស្របនៃសេវានិងផលិតផលដែលបានផ្តល់ និងគោលនយោបាយកំណត់ថ្លៃ
- ១១. កម្មវិធីអប់រំសម្រាប់មន្ត្រីឥណទាន ដើម្បីប្រើប្រាស់ទិន្នន័យឱ្យបានត្រឹមត្រូវ និង
- ១២. ផ្តល់អនុសាសន៍ដល់អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ទាក់ទងនឹងការផ្តល់ សេវា ឬការប្រព្រឹត្តទៅរបស់អ្នកផ្តល់ទិន្នន័យ ឬអ្នកប្រើប្រាស់ផ្សេងទៀត។

ប្រការ ២៨.- យន្តការដោះស្រាយវិវាទ

- ក. គ្រឹះស្ថានចំណុះច្បាប់ គ្រឹះស្ថានមិនចំណុះច្បាប់ អតិថិជន អ្នកធានា និងបហារីក ត្រូវបញ្ជូនរាល់ ការដាក់ពាក្យតវ៉ាពាក់ព័ន្ធនឹងសុក្រឹតភាពព័ត៌មានឥណទាន ឬព័ត៌មានមូលប្បទានបត្រមិនមាន ប្រាក់គ្រប់គ្រាន់ក្នុងគណនី ទៅអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានដើម្បីពិនិត្យ ដោះស្រាយ។
- ខ. នៅពេលទទួលបានពាក្យតវ៉ា អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវពិនិត្យ ដោះស្រាយចំពោះវិវាទនោះ និងត្រូវឆ្លើយតបទៅអ្នកដាក់ពាក្យតវ៉ាក្នុងរយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃធ្វើការ ចាប់ពីថ្ងៃទទួលបានពាក្យតវ៉ាដោយ៖
 - ១. ប្រសិនបើពាក់ព័ន្ធនឹងសំណើកែតម្រូវព័ត៌មានឥណទាន ឬព័ត៌មានមូលប្បទានបត្រមិនមាន ប្រាក់គ្រប់គ្រាន់ក្នុងគណនីដែលមិនត្រឹមត្រូវ ឬមិនគ្រប់ជ្រុងជ្រោយ អ្នកផ្តល់សេវាប្រព័ន្ធចែក រំលែកព័ត៌មានឥណទានត្រូវជូនដំណឹងទៅឱ្យអ្នកផ្តល់ទិន្នន័យយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃធ្វើការ។ អ្នកផ្តល់ទិន្នន័យត្រូវពិនិត្យនិងកែតម្រូវព័ត៌មានឥណទាន ឬព័ត៌មានមូលប្បទានបត្រមិនមាន ប្រាក់គ្រប់គ្រាន់ក្នុងគណនី ក្នុងរយៈពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃធ្វើការ បន្ទាប់ពីបានទទួល សេចក្តីជូនដំណឹង។
 - ២. អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានត្រូវជូនដំណឹងទៅអ្នកតវ៉ា ក្នុងរយៈពេល យ៉ាងយូរ ៥ (ប្រាំ) ថ្ងៃធ្វើការ បន្ទាប់ពីទទួលបានការឆ្លើយតបពេញលេញពីអ្នកផ្តល់ទិន្នន័យ អំពីលទ្ធផលនៃការតវ៉ា។
- គ. អ្នកតវ៉ាដែលមិនពេញចិត្តចំពោះការសម្រេចនេះ អាចបន្តតវ៉ាទៅធនាគារជាតិនៃកម្ពុជាក្នុង រយៈពេល ១០ (ដប់) ថ្ងៃធ្វើការ បន្ទាប់ពីទទួលបានសេចក្តីសម្រេច។
- ឃ. ប្រសិនបើអ្នកតវ៉ាមិនពេញចិត្តចំពោះការសម្រេចរបស់ធនាគារជាតិនៃកម្ពុជា អ្នកតវ៉ាអាចប្តឹង ទៅតុលាការ។

ជំពូកទី ៩
នីតិវិធីរដ្ឋបាល

ប្រការ ២៩.- ការប្រព្រឹត្តល្មើស

អ្នកផ្តល់ទិន្នន័យ អ្នកប្រើប្រាស់ប្រតិបត្តិ ឬគ្រឹះស្ថានមិនចំណុះច្បាប់ដែលប្រើប្រាស់ព័ត៌មានពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ក្នុងគោលបំណងផ្សេងក្រៅពីគោលបំណងនៃប្រកាសនេះ ត្រូវទទួលខុសត្រូវចំពោះការរំលោភលើបញ្ញត្តិនៃការសម្ងាត់វិជ្ជាជីវៈ និងទទួលទោសដូចមានចែងក្នុងច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ប្រការ ៣០.- ការពិន័យអន្តរការណ៍

បុគ្គលណាដែលបានប្រព្រឹត្តល្មើសនឹងខ្លឹមសារនៃប្រកាសនេះត្រូវរងការពិន័យអន្តរការណ៍ដូចខាងក្រោម៖

- ក. ជនណាដែលប្រតិបត្តិសម្រាប់ខ្លួនឯង ឬប្រតិបត្តិជំនួសឱ្យបុគ្គល ឬនីតិបុគ្គលក្នុងសកម្មភាពចែករំលែកព័ត៌មានឥណទានដោយមិនមានអាជ្ញាបណ្ណ ត្រូវរងការពិន័យអន្តរការណ៍ជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ២៥០.០០០.០០០ (ពីររយហាសិបលាន) រៀល ដោយមិនគិតដល់ការបិទគ្រឹះស្ថាននោះឡើយ។
- ខ. បុគ្គល ឬអ្នកផ្តល់ទិន្នន័យ ឬអ្នកប្រើប្រាស់ប្រតិបត្តិណាដែលប្រើប្រាស់ព័ត៌មានទទួលបានមកពីប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្នុងគោលបំណងក្រៅពីទិសដៅដែលមានចែងនៅក្នុងប្រកាសនេះ ត្រូវរងការពិន័យអន្តរការណ៍ជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀលដល់ ២៥០.០០០.០០០ (ពីររយហាសិបលាន) រៀល។
- គ. គ្រឹះស្ថានចំណុះច្បាប់ និងគ្រឹះស្ថានមិនចំណុះច្បាប់ត្រូវរងការពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល ក្នុងករណី៖
 ១. ប្រព្រឹត្តល្មើសនឹងក្រមប្រតិបត្តិ
 ២. មិនបានបញ្ចូលព័ត៌មានឥណទាន ឬព័ត៌មានមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនីឱ្យបានគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ
 ៣. មិនបានចូលប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទានសម្រាប់ការវាយតម្លៃឥណទាន
 ៤. មិនបានឆ្លើយតបតាមការស្នើសុំព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជាក្នុងរយៈពេលកំណត់ជាក់លាក់ណាមួយ
 ៥. មានចេតនាផ្តល់ព័ត៌មានមិនពិត ឬមិនគ្រប់ជ្រុងជ្រោយទាក់ទងនឹងការតវ៉ាមកឱ្យអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានដើម្បីពិនិត្យដោះស្រាយ
 ៦. មិនបានអនុវត្តតាមពេលកំណត់ស្របតាមសិទ្ធិអតិថិជន អ្នកធានា និងបហាវ៉ក
 ៧. មិនបានស្នើសុំការយល់ព្រមជាមុនពី អតិថិជន អ្នកធានា និងបហាវ៉ក
 ៨. បញ្ចូលព័ត៌មានមិនត្រឹមត្រូវ ឬធ្វេសប្រហែស ដែលបង្កឱ្យប៉ះពាល់ដល់កិត្តិសព្ទហិរញ្ញវត្ថុរបស់អតិថិជន អ្នកធានា និងបហាវ៉ក ។

ឃ. ក្នុងករណីអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានមិនអនុវត្តត្រឹមត្រូវតាមខ្លឹមសារនៃប្រកាសនេះ នឹងត្រូវរងការពិន័យអន្តរការណ៍ជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ២៥០.០០០.០០០ (ពីររយហាសិបលាន) រៀល។

ង. ក្រៅពីការពិន័យអន្តរការណ៍ខាងលើ បុគ្គលដែលប្រព្រឹត្តល្មើសនឹងខ្លឹមសារនៃប្រកាសនេះ ឬក្នុងក្រមប្រតិបត្តិ អាចរងទណ្ឌកម្មខាងវិន័យ និងទណ្ឌកម្មខាងព្រហ្មទណ្ឌ តាមច្បាប់ជាធរមាន។

ជំពូកទី ១០
អវសានប្បញ្ញត្តិ

ប្រការ ៣១.- និរាករណ៍

ប្រកាសលេខ ធ៧-០១១-១៤៥ ប្រ.ក ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១១ ស្តីពី ការចែករំលែកព័ត៌មានឥណទាន ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ ៣២.- ការអនុវត្ត

អគ្គលេខាធិការ អគ្គនាយកក្រុមពិនិត្យ អគ្គនាយកបច្ចេកទេស អគ្គបេឡា អគ្គពិនិត្យ ប្រធាននាយកដ្ឋាន-អង្គភាពក្រោមឱវាទធនាគារជាតិនៃកម្ពុជាដែលមានការពាក់ព័ន្ធ និងគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្ថិតនៅក្រោមអាណាព្យាបាលរបស់ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តម៉ឺងម៉ាត់នូវប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន។

ប្រការ ៣៣.- ការចូលជាធរមាន

ប្រកាសនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ សុក្រ ១ រោច ខែ កាសិរាជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២០


ឧបនាយករដ្ឋមន្ត្រី
ជា បាវ៉ាតូ

កន្លែងទទួល៖

- ដូចប្រការ ៣២
- “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ

ចម្លងជូន៖

- គ្រប់សមាជិកក្រុមប្រឹក្សាភិបាល
- ទីស្តីការគណៈរដ្ឋមន្ត្រី
- “ដើម្បីជ្រាបជាព័ត៌មាន”
- នាយកដ្ឋានរដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី
- “ដើម្បីចុះផ្សាយក្នុងរាជកិច្ច”

ឧបសម្ព័ន្ធ ១

ក) ទិន្នន័យសម្គាល់អត្តសញ្ញាណអតិថិជន អ្នកធានា និងបហារក

រូបវន្តបុគ្គល

- (១) នាមត្រកូល និងនាមខ្លួន
- (២) ភេទ
- (៣) ថ្ងៃ ខែ ឆ្នាំកំណើត
- (៤) អាសយដ្ឋានស្នាក់នៅ
- (៥) ឯកសារសម្គាល់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន) និង
- (៦) លេខសម្គាល់អត្តសញ្ញាណកម្មបង់ពន្ធ

នីតិបុគ្គល

- (១) ឈ្មោះអង្គភាព
- (២) រចនាសម្ព័ន្ធចាត់តាំងនិងរូបភាពគតិយុត្ត
- (៣) ទីតាំង
- (៤) លេខនិងកាលបរិច្ឆេទចុះបញ្ជីជានីតិបុគ្គល
- (៥) លេខអត្តសញ្ញាណកម្មបង់ពន្ធ
- (៦) នាមត្រកូល និងនាមខ្លួនរបស់នាយកប្រតិបត្តិ អភិបាល និងម្ចាស់ភាគហ៊ុន និង
- (៧) លេខអត្តសញ្ញាណកម្មបង់ពន្ធ នៃនាយកប្រតិបត្តិ អភិបាល និងម្ចាស់ភាគហ៊ុន

ខ) ទិន្នន័យឥណទាន

- (១) កាលបរិច្ឆេទផ្តល់ឥណទាន និងទូទាត់សងប្រាក់ដើមនិងការប្រាក់ តាមការព្រមព្រៀង
- (២) ឥណទានសរុប ឬឥណទានដទៃទៀតដែលបានផ្តល់ឱ្យអតិថិជន
- (៣) រូបិយវត្ថុ
- (៤) សមតុល្យដក់សល់បច្ចុប្បន្ន
- (៥) ចំណាត់ថ្នាក់ឥណទានតាមប្រភេទហានិភ័យ
- (៦) កាលបរិច្ឆេទនៃសកម្មភាពទូទាត់សងប្រាក់ចុងក្រោយ
- (៧) ប្រភេទវត្ថុបញ្ចាំ សម្រាប់ធានាឥណទាន ប្រសិនបើមាន
- (៨) ប្រភេទឥណទាន (និក្ខេប កម្ចីអតិថិជន និងឥណទានវិបារូបន៍។ល។)
- (៩) ឈ្មោះឥណទាយក/ឬលេខពិសេស (Unique) របស់ឥណទាយក
- (១០) មូលហេតុប្រមូលមានប្រាក់គ្រប់គ្រាន់ក្នុងគណនី
- (១១) ឥណទានគ្មានលទ្ធភាពសង សមតុល្យនៅជំពាក់

(១២) សេចក្តីសម្រេចតុលាការពាក់ព័ន្ធនឹងកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ និង

(១៣) ព័ត៌មានដទៃទៀតដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា សម្រាប់ការត្រួតពិនិត្យ។

ក្នុងករណី អ្នកផ្តល់ឥណទានដែលលក់ទំនិញ ឬផ្តល់សេវាក្រោមរូបភាពជាឥណទាន ឬដោយមាន
លក្ខខណ្ឌពន្យារការទូទាត់សងប្រាក់៖

(១) បរិមាណទំនិញ និងសេវាដែលផ្តល់ក្រោមរូបភាពជាឥណទាន និងកាតព្វកិច្ចចាំបាច់មួយចំនួន

(២) កាលបរិច្ឆេទនៃការផ្តល់សេវា

(៣) កាលវិភាគនៃការទូទាត់សងប្រាក់ ដែលបានព្រមព្រៀង និង

(៤) ព័ត៌មានស្តីពីសមាសភាព និងប្រភេទវត្ថុបញ្ចាំដែលធានា កាតព្វកិច្ចទូទាត់សងប្រាក់។

ប្រកាសលេខ ៨៧-០២០-៣៥២ ប្រ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្តីពី ការចែករំលែកព័ត៌មានឥណទាន

ឧបសម្ព័ន្ធ ២
កំណត់សម្គាល់អំពីសិទ្ធិឯកជន

(កំណត់សម្គាល់អំពីសិទ្ធិឯកជនត្រូវមាននៅក្នុងពាក្យសុំឥណទានរបស់អ្នកផ្តល់ទិន្នន័យ។)

កំណត់សម្គាល់អំពីសិទ្ធិឯកជន

គ្រឹះស្ថាន (ឈ្មោះគ្រឹះស្ថាន) នឹងប្រមូលព័ត៌មានរបស់ (អតិថិជន អ្នកធានា និងបហាវ៉ក) ដើម្បីបញ្ចូលនៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន។ ប្រព័ន្ធចែករំលែកព័ត៌មានឥណទានជាប្រព័ន្ធដែលស្ថិតក្រោមការត្រួតពិនិត្យ របស់ធនាគារជាតិនៃកម្ពុជា។ ព័ត៌មានដែលប្រមូលបាននឹងត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃក្នុងការផ្តល់ឥណទាន ហើយព័ត៌មាននេះនឹងត្រូវបានចែករំលែកដល់គ្រឹះស្ថានដទៃទៀតដែលចូលរួមក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន អនុលោមតាមប្រកាសស្តីពី ការចែករំលែកព័ត៌មានឥណទាន និងក្រមប្រតិបត្តិ។ ប្រសិនបើលោកអ្នក (អតិថិជន អ្នកធានា និងបហាវ៉ក) ចង់បាន ឬចង់កែតម្រូវព័ត៌មានរបស់ខ្លួន លោកអ្នក (អតិថិជន អ្នកធានា និងបហាវ៉ក) អាចស្នើសុំជាលាយលក្ខណ៍អក្សរទៅអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដោយភ្ជាប់ជាមួយឯកសារសម្គាល់អត្តសញ្ញាណ ហើយអ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាននឹងឆ្លើយតបជូនលោកអ្នក (អតិថិជន អ្នកធានា និងបហាវ៉ក) វិញ។

ប្រកាសលេខ ៨៧-០២០-៣៥២ ប្រ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្តីពី ការចែករំលែកព័ត៌មានឥណទាន

ឧបសម្ព័ន្ធ ៣
លក្ខខណ្ឌនៃការយល់ព្រមសម្រាប់រូបវន្តបុគ្គល

(លក្ខខណ្ឌនៃការយល់ព្រមនេះត្រូវមាននៅក្នុងពាក្យសុំឥណទានរបស់អ្នកផ្តល់ទិន្នន័យ។)

ការយល់ព្រម

ខ្ញុំបាទ/នាងខ្ញុំ.....(ឈ្មោះអតិថិជន).....ដែលមានអាសយដ្ឋាន.....
(អាសយដ្ឋានរបស់អតិថិជន).....និងមានអត្តសញ្ញាណ.....(អត្តសញ្ញាណប័ណ្ណ បណ្ណស្នាក់នៅ
សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន).....យល់ព្រមឱ្យគ្រឹះស្ថាន.....(ឈ្មោះគ្រឹះស្ថាន).....
ប្រមូលព័ត៌មានដែលមាននៅក្នុងពាក្យសុំនិងព័ត៌មានដទៃទៀតដែលពាក់ព័ន្ធនឹងពាក្យសុំនេះ ព្រមទាំងចែក
រំលែកព័ត៌មានទាំងនេះ ទៅឱ្យភាគីទីបីជនសម្រាប់គោលបំណងដូចមានចែងក្នុងប្រកាសស្តីពី ការចែករំលែក
ព័ត៌មានឥណទាន។

ខ្ញុំបាទ/នាងខ្ញុំយល់ថា អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន.....(ឈ្មោះអ្នកផ្តល់សេវា
ចែករំលែកព័ត៌មានឥណទាន).....ដែលមានអាសយដ្ឋាននៅ.....(អាសយដ្ឋានរបស់អ្នកផ្តល់សេវា
ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន).....និងគ្រឹះស្ថាន.....(ឈ្មោះគ្រឹះស្ថាន).....ដែលមាន
អាសយដ្ឋាននៅ.....(អាសយដ្ឋានរបស់គ្រឹះស្ថាន).....ទទួលខុសត្រូវលើការប្រមូល ការដាក់ឱ្យ
ដំណើរការ និងការចែករំលែកទិន្នន័យ។ ខ្ញុំបាទ/នាងខ្ញុំមានសិទ្ធិទទួលព័ត៌មាននិងទិន្នន័យរបស់ខ្ញុំ និងមាន
សិទ្ធិតវ៉ា ដើម្បីស្នើសុំកែតម្រូវ ឬលុបចោលទិន្នន័យទាំងនោះប្រសិនបើមានហេតុផលគ្រប់គ្រាន់ស្របតាម
នីតិវិធីដូចមានចែងក្នុងប្រកាសស្តីពី ការចែករំលែកព័ត៌មានឥណទាន និង/ឬ ក្រមប្រតិបត្តិ។

លក្ខខណ្ឌនៃការយល់ព្រមសម្រាប់អ្នកធានា

ខ្ញុំបាទ/នាងខ្ញុំ.....(ឈ្មោះអ្នកធានា).....ដែលមានអាសយដ្ឋាន.....
 (អាសយដ្ឋានរបស់អ្នកធានា).....និងមានអត្តសញ្ញាណ.....(អត្តសញ្ញាណប័ណ្ណ បណ្ណស្នាក់នៅ
 សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន).....ជាអ្នកធានាចំពោះឥណទាន ដែលបានស្នើសុំដោយ
(ឈ្មោះអតិថិជន).....ដែលមានអាសយដ្ឋាន.....(អាសយដ្ឋានរបស់អតិថិជន).....
 និងមានអត្តសញ្ញាណ.....(អត្តសញ្ញាណប័ណ្ណ បណ្ណស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន).....
 សូមផ្តល់សិទ្ធិឱ្យគ្រឹះស្ថាន.....(ឈ្មោះគ្រឹះស្ថាន).....ប្រមូលព័ត៌មានដែលមាននៅក្នុងពាក្យស្នើសុំ
 និងព័ត៌មានដទៃទៀតដែលពាក់ព័ន្ធនឹងពាក្យស្នើសុំនេះ ព្រមទាំងចែករំលែកព័ត៌មានទាំងនេះទៅឱ្យភូតិយជន
 សម្រាប់គោលបំណងដូចមានចែងក្នុងប្រកាសស្តីពី ការចែករំលែកព័ត៌មានឥណទាន។

ខ្ញុំបាទ/នាងខ្ញុំយល់ថា អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន.....(ឈ្មោះអ្នកផ្តល់សេវា
 ចែករំលែកព័ត៌មានឥណទាន).....ដែលមានអាសយដ្ឋាននៅ.....(អាសយដ្ឋានរបស់អ្នកផ្តល់សេវា
 ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន).....និងគ្រឹះស្ថាន.....(ឈ្មោះគ្រឹះស្ថាន).....ដែលមាន
 អាសយដ្ឋាននៅ.....(អាសយដ្ឋានរបស់គ្រឹះស្ថាន).....ទទួលខុសត្រូវលើការប្រមូល ការដាក់ឱ្យ
 ដំណើរការ និងការចែករំលែកទិន្នន័យ។ ខ្ញុំបាទ/នាងខ្ញុំមានសិទ្ធិទទួលព័ត៌មាននិងទិន្នន័យរបស់ខ្ញុំ និងមាន
 សិទ្ធិតវ៉ា ដើម្បីស្នើសុំកែតម្រូវ ឬលុបចោលទិន្នន័យទាំងនោះប្រសិនបើមានហេតុផលគ្រប់គ្រាន់ស្របតាម
 នីតិវិធីដូចមានចែងក្នុងប្រកាសស្តីពី ការចែករំលែកព័ត៌មានឥណទាន និង/ឬ ក្រមប្រតិបត្តិ។

លក្ខខណ្ឌនៃការយល់ព្រមសម្រាប់នីតិបុគ្គល

ខ្ញុំបាទ/នាងខ្ញុំ.....(ឈ្មោះ).....មានអាសយដ្ឋាន.....មានអត្តសញ្ញាណ
(អត្តសញ្ញាណប័ណ្ណ បណ្ណស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន).....
 ដែលមានតួនាទីជាភាគទុនិក អភិបាល ឬអ្នកតំណាងរបស់.....(ឈ្មោះក្រុមហ៊ុនដែលជាអតិថិជន).....
 ដែលមានអាសយដ្ឋាន.....(អាសយដ្ឋានរបស់ក្រុមហ៊ុន).....ហើយមានវិញ្ញាបនបត្រចុះបញ្ជី
 ពាណិជ្ជកម្មលេខ.....(លេខចុះបញ្ជីរបស់ក្រុមហ៊ុន).....សូមផ្តល់សិទ្ធិឱ្យគ្រឹះស្ថាន
(ឈ្មោះគ្រឹះស្ថាន).....ប្រមូលព័ត៌មានដែលមាននៅក្នុងពាក្យស្នើសុំដោយ.....(ឈ្មោះ
 របស់ក្រុមហ៊ុនដែលជាអតិថិជន).....រួមទាំងព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំនិងព័ត៌មានដទៃទៀតដែល
 ពាក់ព័ន្ធនឹងពាក្យស្នើសុំនេះ ព្រមទាំងចែករំលែកព័ត៌មានទាំងនេះទៅឱ្យភតិយជន សម្រាប់គោលបំណង
 ដូចមានចែងក្នុងប្រកាសស្តីពី ការចែករំលែកព័ត៌មានឥណទាន។

ខ្ញុំបាទ/នាងខ្ញុំយល់ថា អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន.....(ឈ្មោះអ្នកផ្តល់សេវា
 ចែករំលែកព័ត៌មានឥណទាន).....ដែលមានអាសយដ្ឋាននៅ.....(អាសយដ្ឋានរបស់អ្នកផ្តល់សេវា
 ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន).....និងគ្រឹះស្ថាន.....(ឈ្មោះគ្រឹះស្ថាន).....ដែលមាន
 អាសយដ្ឋាននៅ.....(អាសយដ្ឋានរបស់គ្រឹះស្ថាន).....ទទួលខុសត្រូវលើការប្រមូល ការដាក់ឱ្យ
 ដំណើរការ និងការចែករំលែកទិន្នន័យ។ ខ្ញុំបាទ/នាងខ្ញុំមានសិទ្ធិទទួលព័ត៌មាននិងទិន្នន័យរបស់ខ្ញុំ និងមាន
 សិទ្ធិតវ៉ា ដើម្បីស្នើសុំកែតម្រូវ ឬលុបចោលទិន្នន័យទាំងនោះប្រសិនបើមានហេតុផលគ្រប់គ្រាន់ស្របតាម
 នីតិវិធីដូចមានចែងក្នុងប្រកាសស្តីពី ការចែករំលែកព័ត៌មានឥណទាន និង/ឬ ក្រមប្រតិបត្តិ។

២

លក្ខខណ្ឌនៃការយល់ព្រមសម្រាប់បហារក៍

ខ្ញុំបាទ/នាងខ្ញុំ.....(ឈ្មោះបហារក៍).....ដែលមានអាសយដ្ឋាន.....
 (អាសយដ្ឋានរបស់បហារក៍).....និងមានអត្តសញ្ញាណ.....(អត្តសញ្ញាណប័ណ្ណ បណ្ណស្នាក់នៅ
 សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន).....ជាអ្នកចេញមូលប្បទានបត្រ សូមផ្តល់សិទ្ធិឱ្យគ្រឹះស្ថាន
(ឈ្មោះគ្រឹះស្ថាន).....បញ្ចូលព័ត៌មានមូលប្បទានបត្រមិនមានប្រាក់គ្រប់គ្រាន់ក្នុងគណនី និង
 ចែករំលែកព័ត៌មានទាំងនេះទៅឱ្យតតិយជន សម្រាប់គោលបំណងដូចមានចែងក្នុងប្រកាសស្តីពី ការចែក
 រំលែកព័ត៌មានឥណទាន។

ខ្ញុំបាទ/នាងខ្ញុំយល់ថា អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន.....(ឈ្មោះអ្នកផ្តល់សេវា
 ចែករំលែកព័ត៌មានឥណទាន).....ដែលមានអាសយដ្ឋាននៅ.....(អាសយដ្ឋានរបស់អ្នកផ្តល់សេវា
 ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន).....និងគ្រឹះស្ថាន.....(ឈ្មោះគ្រឹះស្ថាន).....ដែលមាន
 អាសយដ្ឋាននៅ.....(អាសយដ្ឋានរបស់គ្រឹះស្ថាន).....ទទួលខុសត្រូវលើការប្រមូល ការដាក់ឱ្យ
 ដំណើរការ និងការចែករំលែកទិន្នន័យ។ ខ្ញុំបាទ/នាងខ្ញុំមានសិទ្ធិទទួលព័ត៌មាននិងទិន្នន័យរបស់ខ្ញុំ និងមាន
 សិទ្ធិតវ៉ា ដើម្បីស្នើសុំកែតម្រូវ ឬលុបចោលទិន្នន័យទាំងនោះប្រសិនបើមានហេតុផលគ្រប់គ្រាន់ស្របតាម
 នីតិវិធីដូចមានចែងក្នុងប្រកាសស្តីពី ការចែករំលែកព័ត៌មានឥណទាន និង/ឬ ក្រមប្រតិបត្តិ។